

សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង

Manulife Premier

កម្មវត្ថុនៃការធានា (Subject of Insurance)

Manulife Premier ជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានកម្មវត្ថុទៅលើអាយុជីវិត និងរូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍) ។

1. អាយុដែលទទួលបានការធានា (Eligible)

- អ្នកត្រូវបានធានារ៉ាប់រង: អាយុចាប់ពី 30 ថ្ងៃ ទៅ 60 ឆ្នាំ

2. ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

- **ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)**

រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបង់មកកាន់ក្រុមហ៊ុនក្នុងរយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង ដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ឬកិច្ចសន្យាធានារ៉ាប់រងបន្ថែមណាមួយ (បើមាន)។

ជម្រើសបង់បុព្វលាភធានារ៉ាប់រងរួមមាន ប្រចាំឆមាស និងប្រចាំឆ្នាំ។

រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទការបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។

- **រយៈពេលអនុគ្រោះ (Grace Period)**

រយៈពេលអនុគ្រោះ គឺមានចំនួនសាមសិបមួយ (31) ថ្ងៃនៃថ្ងៃប្រតិទិន ដែលគិតពីកាលបរិច្ឆេទការបង់ បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនីមួយៗ ហើយក្នុងអំឡុងពេលនោះបណ្ណសន្យារ៉ាប់រងនៅបន្តមានសុពលភាព។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងដែលត្រូវបង់នៅពុំទាន់បានទូទាត់បន្ទាប់ពីចុងបញ្ចប់នៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាព។

ក្នុងករណីព្រឹត្តិការណ៍ដែលត្រូវបានធានា កើតឡើងក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងផ្តល់ជូនអត្ថប្រយោជន៍ដូចដែលបានកំណត់នៅចំណុច 4.1 ឬ 4.2 (លើកលែងតែអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង) ដោយដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។

- **ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Policy Reinstatement)**

បន្ទាប់ពីបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់សុពលភាព ដោយសារការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ពីរយៈពេលអនុគ្រោះ រាល់អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាព លើកលែងតែអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង(បើមាន)។



ម្ចាស់បណ្ណសន្យារ៉ាប់រងអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងបានអស់សុពលភាព។ ដោយអនុលោមតាមការសម្រេចរបស់ ក្រុមហ៊ុន បណ្ណសន្យារ៉ាប់រងនេះអាចដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មី ប្រសិនបើ៖

- (ក) ពាក្យស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ស្នើសុំណាមួយដែលកំណត់ដោយក្រុមហ៊ុន ដោយត្រូវធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង
- (ខ) ដោយអនុលោមតាមការវាយតម្លៃធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងអាយុដែលបានកំណត់ថាអាចទទួលយកការធានារ៉ាប់រង ខណៈពេលការផ្តល់សុពលភាពសារជាថ្មីឡើងវិញ និង
- (គ) ភស្តុតាងបញ្ជាក់អំពីភាពអាចធានារ៉ាប់រងបាន ដែលក្រុមហ៊ុនអាចទទួលយកបាន និង
- (ឃ) ការទូទាត់បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ដែលមិនទាន់បានបង់ ដោយបូកបញ្ចូលនូវចំណាយណាមួយ (បើមាន)។

បន្ទាប់ពីក្រុមហ៊ុនបានទទួលឯកសារដែលបានកំណត់ និងការតម្រូវខាងលើត្រូវបានបំពេញ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃទៅលើសំណើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំឯកសារបន្ថែម ក្នុងករណីចាំបាច់សម្រាប់ការវាយតម្លៃធានារ៉ាប់រង។ ប្រសិនបើ ក្រុមហ៊ុនអនុម័តយល់ព្រមលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងចាប់ផ្តើមមានសុពលភាពសារជាថ្មីឡើងវិញ។ ក្នុងករណី ក្រុមហ៊ុនបដិសេធលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងពុំអាចដាក់ឱ្យមានសុពលភាពឡើងវិញឡើយ និងនៅតែបន្តអស់សុពលភាពហើយក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងទៅវិញនូវ៖

- (ក) បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ និងចំណាយណាមួយ (បើមាន) ដែលបានបង់មកកាន់ក្រុមហ៊ុន សម្រាប់ការស្នើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ” ឬក
- (ខ) តម្លៃសាច់ប្រាក់ និងភាគលាភបូកបង្គរនៃបណ្ណសន្យារ៉ាប់រង (បើមាន) ដក
- (គ) កម្ចីតណាទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន) ដក
- (ឃ) ការចំណាយលើការពិនិត្យសុខភាព សម្រាប់ការស្នើសុំបន្តសុពលភាពសារជាថ្មីឡើងវិញដែលបង់ដោយក្រុមហ៊ុន (បើមាន)។

នៅពេលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់សុពលភាពឡើងវិញ ក្រុមហ៊ុននឹងមិនផ្តល់សំណង ឬការការពារ ចំពោះហេតុការណ៍បាត់បង់ណាមួយដែលកើតចេញពីស្ថានភាពមានពីមុនស្រាប់ ដូចជា ការខូចខាត ឬការចុះខ្សោយរាងកាយណាមួយ ការរងរបួស ជំងឺ, ការឈឺ ឬផលវិបាករបស់ជំងឺ ដែលបានកើតឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងអស់សុពលភាព។

បន្ទាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងនេះបានអស់សុពលភាពរយៈពេល ពីរ (2) ឆ្នាំជាបន្តបន្ទាប់ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់សុពលភាព ហើយម្ចាស់បណ្ណសន្យារ៉ាប់រងមិនអាចស្នើសុំដាក់បន្តសុពលភាពសារជាថ្មីឡើងវិញបានទៀតទេ។

ពលភាព បណ្តុសនូវរ៉ាប់រងសារជាថ្មីបានឡើយ។ ក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្តុសនូវរ៉ាប់រងនូវ៖

- (ក) តម្លៃសាច់ប្រាក់តាមតារាងតម្លៃសាច់ប្រាក់ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង (បើមាន) ឬក៏
- (ខ) អត្ថប្រយោជន៍លើការសន្សំ និងអត្ថប្រយោជន៍លើការបោះបង់បណ្តុសនូវរ៉ាប់រង ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង (បើមាន) ឬក៏
- (គ) ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន (បើមាន) ដក
- (ឃ) កម្ចីតណាមានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន)។

3. អត្ថប្រយោជន៍នៃការធានា (Insurance Benefits)

- **អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍មិនបណ្តាលមកពីគ្រោះថ្នាក់ ចៃដន្យ (Non-accidental Death or Total and Permanent Disability Benefit)**

ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងពេលបណ្តុសនូវរ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្តុសនូវរ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ដកអត្ថប្រយោជន៍លើការសន្សំណាមួយដែលបានទូទាត់រួច (បើមាន) និង/ឬ ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។

បន្ទាប់ពីក្រុមហ៊ុនយល់ព្រមទទួលយក និងអនុម័តលើភស្តុតាង ដែលបញ្ជាក់ថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងពិតជាសមស្របតាមនិយមន័យ ករណីមិនធានា និង ខ និងលក្ខខណ្ឌ ដែលមានចែងក្នុងបណ្តុសនូវរ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ជូនអ្នកទទួលផលតាមដែលបានកំណត់ ក្នុងករណីមរណភាពមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬបង់ជូនអ្នកត្រូវបានធានារ៉ាប់រងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។

អត្ថប្រយោជន៍នេះនឹងត្រូវទូទាត់ជូន ដោយអនុលោមទៅតាមលក្ខខណ្ឌកុមារជាអ្នកត្រូវបានធានារ៉ាប់រង ដូចមានចែងខាងក្រោម៖

លក្ខខណ្ឌកុមារជាអ្នកត្រូវបានធានារ៉ាប់រង (Juvenile Lien Provision)៖

- (ក) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានអាយុតិចជាងបួន (4) ឆ្នាំ នៅខណៈពេលទាមទារសំណងករណីមរណភាព អត្ថប្រយោជន៍ដែលអាចផ្តល់ជូនបាន (ដោយមិនគិតពីចំនួនអត្ថប្រយោជន៍)

ប្រយោជន៍ដែលបានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង) នឹងត្រូវអនុលោមតាមតារាងខាងក្រោម៖

អាយុអ្នកត្រូវបានធានារ៉ាប់រងខណៈពេលទទួលមរណភាព (ឧបកំណើតចុងក្រោយ)	ភាគរយនៃទឹកប្រាក់អត្ថប្រយោជន៍
0 ឆ្នាំ	20%
1 ឆ្នាំ	40%
2 ឆ្នាំ	60%
3 ឆ្នាំ	80%
4 ឆ្នាំឡើងទៅ	100%

- (ខ) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានអាយុតិចជាងដប់ប្រាំបី (18) ឆ្នាំ នៅខណៈពេលមានពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ស្របតាមនិយមន័យដែលបានកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ នោះនឹងពុំមានអត្ថប្រយោជន៍ណាមួយអាចផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រងបានឡើយ (ដោយមិនគិតពីចំនួនអត្ថប្រយោជន៍ដែលបានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង)។

បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព ឬ ពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។

• **អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ (Accidental Death or Total and Permanent Disability Benefit)**

ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃ បណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ដកអត្ថប្រយោជន៍លើការសន្សំណាមួយដែលបានទូទាត់រួច (បើមាន)និង/ឬ ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។

បន្ទាប់ពីក្រុមហ៊ុនយល់ព្រមទទួលយក និងអនុម័តលើភស្តុតាង ដែលបញ្ជាក់ថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងពិតជាសមស្របតាមនិយមន័យ ករណីមិនធានា និង ខ និងលក្ខខណ្ឌ ដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ជូនអ្នកទទួលផលតាមដែលបានកំណត់ ក្នុងករណីមរណភាពបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬបង់ជូនអ្នកត្រូវបានធានារ៉ាប់រងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។

អត្ថប្រយោជន៍នេះនឹងត្រូវទូទាត់ជូន ដោយអនុលោមទៅតាមលក្ខខណ្ឌកុមារជាអ្នកត្រូវបានធានារ៉ាប់រង ដូចមានចែងខាងក្រោម៖

លក្ខខណ្ឌកុមារជាអ្នកត្រូវបានធានារ៉ាប់រង (Juvenile Lien Provision)៖

(ក) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានអាយុតិចជាងបួន (4) ឆ្នាំ នៅខណៈពេលទាមទារសំណងករណីមរណភាព អត្ថប្រយោជន៍ដែលអាចផ្តល់ជូនបាន (ដោយមិនគិតពីចំនួនអត្ថប្រយោជន៍ដែលបានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង) នឹងត្រូវអនុលោមតាមតារាងខាងក្រោម៖

អាយុអ្នកត្រូវបានធានារ៉ាប់រងខណៈពេលទទួលមរណភាព (ខួបកំណើតចុងក្រោយ)	ភាគរយនៃទឹកប្រាក់អត្ថប្រយោជន៍
0 ឆ្នាំ	20%
1 ឆ្នាំ	40%
2 ឆ្នាំ	60%
3 ឆ្នាំ	80%
4 ឆ្នាំឡើងទៅ	100%

(ខ) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានអាយុតិចជាងដប់ប្រាំបី (18) ឆ្នាំ នៅខណៈពេលមានពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ស្របតាមនិយមន័យដែលបានកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ នោះនឹងពុំមានអត្ថប្រយោជន៍ណាមួយអាចផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រងបានឡើយ (ដោយមិនគិតពីចំនួនអត្ថប្រយោជន៍ដែលបានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង) ។

បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យត្រូវបានទូទាត់រួច។

• **អត្ថប្រយោជន៍លើការសន្សំ** (Savings Benefit)

ក្រុមហ៊ុន នឹងទូទាត់អត្ថប្រយោជន៍លើការសន្សំដល់ម្ចាស់បណ្ណសន្យារ៉ាប់រង ខណៈពេលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព រហូតដល់កាលបរិច្ឆេទដល់កាលកំណត់ ឬកាលបរិច្ឆេទទូទាត់អត្ថប្រយោជន៍លើការសន្សំណាមួយ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) និង/ឬ ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។

ម្ចាស់បណ្ណសន្យារ៉ាប់រងមានពីរ (2) ជម្រើស ដើម្បីទទួលយកអត្ថប្រយោជន៍លើការសន្សំ ដូចខាងក្រោម៖

(ក) **ការទូទាត់ជាទឹកប្រាក់សរុប** (Lump Sum Payout)៖

ក្រុមហ៊ុន នឹងធ្វើការទូទាត់អត្ថប្រយោជន៍លើការសន្សំជាទឹកប្រាក់សរុប ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) នៅកាលបរិច្ឆេទដល់កាលកំណត់។

(ខ) **ការទូទាត់ជាដំណាក់កាល (Installment Payout)៖**

ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើការសន្សំជាប្រាំ (5) ដំណាក់កាល ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ដោយអាចផ្តល់ជូនបានចាប់ពី បួន (4) ឆ្នាំ មុនកាលបរិច្ឆេទដល់កាលកំណត់ ដូចអធិប្បាយខាងក្រោម៖

ការទូទាត់អត្ថប្រយោជន៍	កាលបរិច្ឆេទទូទាត់អត្ថប្រយោជន៍ (នៅចុងឆ្នាំនៃបណ្ណសន្យារ៉ាប់រង)
លើកទី 1	បួន (4) ឆ្នាំ មុនកាលបរិច្ឆេទដល់កាលកំណត់
លើកទី 2	បី (3) ឆ្នាំ មុនកាលបរិច្ឆេទដល់កាលកំណត់
លើកទី 3	ពីរ (2) ឆ្នាំ មុនកាលបរិច្ឆេទដល់កាលកំណត់
លើកទី 4	មួយ (1) ឆ្នាំ មុនកាលបរិច្ឆេទដល់កាលកំណត់
លើកទី 5	នៅកាលបរិច្ឆេទដល់កាលកំណត់

• **អត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង (Surrender Benefit)**

ម្ចាស់បណ្ណសន្យារ៉ាប់រង មានសិទ្ធិបោះបង់បណ្ណសន្យារ៉ាប់រងនេះ នៅពេលណាមួយក៏បានក្នុងអំឡុងរយៈពេលនៃការធានារ៉ាប់រង តាមរយៈទម្រង់ពាក្យស្នើសុំដែលបានកំណត់ដោយក្រុមហ៊ុន។

ក្នុងករណី ម្ចាស់បណ្ណសន្យារ៉ាប់រងស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង មុនកាលបរិច្ឆេទដល់កាលកំណត់ម្ចាស់បណ្ណសន្យារ៉ាប់រងមានសិទ្ធិទទួលបានអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន)។ អត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង នឹងត្រូវទូទាត់ជូន ដោយអនុលោមតាមលក្ខខណ្ឌខាងក្រោម៖

(ក) ក្នុងករណី ក្រុមហ៊ុនទទួលបានសំណើសុំបោះបង់បណ្ណសន្យារ៉ាប់រងក្នុងអំឡុង “រយៈពេលពិចារណាលើកចុងក្រោយ” ក្រុមហ៊ុន នឹងបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុបជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវការចំណាយផ្សេងៗណាមួយដែលសមរម្យសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។

(ខ) ក្នុងករណីក្រុមហ៊ុនទទួលបានសំណើសុំបោះបង់បណ្ណសន្យារ៉ាប់រងបន្ទាប់ពី “រយៈពេលពិចារណាលើកចុងក្រោយ” ក្រុមហ៊ុននឹងបង់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវអត្ថប្រយោជន៍លើការបោះបង់ បណ្ណសន្យារ៉ាប់រង (បើមាន) ដូចបានកំណត់ក្នុង “តារាងបង្ហាញអំពីអត្ថប្រយោជន៍លើការសន្សំ និងអត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង” ដែលមានចែង

នៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន)។ ក្នុងករណីដែលបណ្ណសន្យារ៉ាប់រង ត្រូវបានបោះបង់នាពេលណាមួយមុនដល់ខួបនៃបណ្ណសន្យារ៉ាប់រងសម្រាប់ឆ្នាំនោះ អត្ថប្រយោជន៍លើការបោះបង់ បណ្ណសន្យារ៉ាប់រងដែលអាចបង់ជូន នឹងត្រូវគណនាទៅតាមប្រភាគឆ្នាំនៃបណ្ណសន្យារ៉ាប់រង ដោយយោងទៅតាមការអនុវត្តជាទូទៅរបស់ក្រុមហ៊ុន។

បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់ នៅពេលដែលក្រុមហ៊ុនបានទទួល និងអនុម័តលើទម្រង់ពាក្យស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រងនេះ។

អត្ថប្រយោជន៍បង្កើនការការពារអាយុជីវិត (Life Protection Booster Benefits)

- **អត្ថប្រយោជន៍បន្ថែមលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ (Additional Non-accidental Death or Total and Permanent Disability Benefit)**

ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍បន្ថែមលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។

បន្ទាប់ពីក្រុមហ៊ុនយល់ព្រមទទួលយក និងអនុម័តលើភស្តុតាង ដែលបញ្ជាក់ថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងពិតជាសមស្របតាមនិយមន័យ ករណីមិនធានា និង ខ និងលក្ខខណ្ឌ ដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ជូនអ្នកទទួលបានផលតាមដែលបានកំណត់ ក្នុងករណីមរណភាពមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬបង់ជូនអ្នកត្រូវបានធានារ៉ាប់រងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។

អត្ថប្រយោជន៍នេះនឹងត្រូវទូទាត់ជូនដោយអនុលោមទៅតាមលក្ខខណ្ឌកុមារជាអ្នកត្រូវបានធានារ៉ាប់រង ដូចមានចែងខាងក្រោម៖

លក្ខខណ្ឌកុមារជាអ្នកត្រូវបានធានារ៉ាប់រង (Juvenile Lien Provision)៖

- (ក) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានអាយុតិចជាងបួន (4) ឆ្នាំ នៅខណៈពេលទាមទារសំណងករណីមរណភាព អត្ថប្រយោជន៍ដែលអាចផ្តល់ជូនបាន (ដោយមិនគិតពីចំនួនអត្ថប្រយោជន៍ដែលបានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង) នឹងត្រូវអនុលោមតាមតារាងខាងក្រោម៖

អាយុអ្នកត្រូវបានធានារ៉ាប់រងខណៈពេលទទួល មរណភាព (ខួបកំណើតចុងក្រោយ)	ភាគរយនៃទឹកប្រាក់អត្ថប្រយោជន៍
0 ឆ្នាំ	20%
1 ឆ្នាំ	40%
2 ឆ្នាំ	60%
3 ឆ្នាំ	80%
4 ឆ្នាំឡើងទៅ	100%

- (ខ) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានអាយុតិចជាងដប់ប្រាំបី (18) ឆ្នាំ នៅខណៈពេលមាន
ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ស្របតាមនិយមន័យដែលបានកំណត់ក្រោមបណ្ត
សន្យារ៉ាប់រងនេះ នោះនឹងពុំមានអត្ថប្រយោជន៍ណាមួយអាចផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រង
ឡើយ (ដោយមិនគិតពីចំនួនអត្ថប្រយោជន៍ដែលបានកំណត់នៅលើវិញ្ញាបនបត្រធានា
រ៉ាប់រង)។

បណ្តសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍បន្ថែមលើមរណភាព ឬពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យត្រូវបានទូទាត់រួច។

- **អត្ថប្រយោជន៍បន្ថែមលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះ
ថ្នាក់ចៃដន្យ** (Additional Accidental Death or Total and Permanent Disability
Benefit)

ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង បណ្តា
លមកពីគ្រោះថ្នាក់ចៃដន្យ ក្នុងអំឡុងពេលបណ្តសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុត
សុពលភាពនៃ បណ្តសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍បន្ថែមលើមរណភាព ឬ
ពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើ
វិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ដកចេញនូវបុព្វ
លាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។

បន្ទាប់ពីក្រុមហ៊ុនយល់ព្រមទទួលយក និងអនុម័តលើភស្តុតាង ដែលបញ្ជាក់ថាមរណភាព ឬពិការ
ភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងពិតជាសមស្របតាមនិយមន័យ ករណីមិន
ធានា និង ខ និងលក្ខខណ្ឌ ដែលមានចែងក្នុងបណ្តសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍
ជូនអ្នកទទួលបានផលតាមដែលបានកំណត់ ក្នុងករណីមរណភាពបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬបង់ជូន
អ្នកត្រូវបានធានារ៉ាប់រងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។

អត្ថប្រយោជន៍នេះនឹងត្រូវទូទាត់ជូនដោយអនុលោមទៅតាមលក្ខខណ្ឌកុមារជាអ្នកត្រូវបានធានា
រ៉ាប់រង ដូចមានចែងខាងក្រោម៖

លក្ខខណ្ឌកុមារជាអ្នកត្រូវបានធានារ៉ាប់រង (Juvenile Lien Provision)៖

- (ក) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានអាយុតិចជាងបួន (4) ឆ្នាំ នៅខណៈពេលទាមទារសំណងករណីមរណភាព អត្ថប្រយោជន៍ដែលអាចផ្តល់ជូនបាន (ដោយមិនគិតពីចំនួនអត្ថប្រយោជន៍ដែលបានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង) នឹងត្រូវអនុលោមតាមតារាងខាងក្រោម៖

អាយុអ្នកត្រូវបានធានារ៉ាប់រងខណៈពេលទទួលមរណភាព (ខួបកំណើតចុងក្រោយ)	ភាគរយនៃទឹកប្រាក់អត្ថប្រយោជន៍
0 ឆ្នាំ	20%
1 ឆ្នាំ	40%
2 ឆ្នាំ	60%
3 ឆ្នាំ	80%
4 ឆ្នាំឡើងទៅ	100%

- (ខ) ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានអាយុតិចជាងដប់ប្រាំបី (18) ឆ្នាំ នៅខណៈពេលមានពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ស្របតាមនិយមន័យដែលបានកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ នោះនឹងពុំមានអត្ថប្រយោជន៍ណាមួយអាចផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រងបានឡើយ (ដោយមិនគិតពីចំនួនអត្ថប្រយោជន៍ដែលបានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង)។

បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍បន្ថែមលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។

4. ករណីមិនធានា (Exclusion)

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬ ដោយប្រយោល ទាំងស្រុង ឬ ដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងដែលបណ្តាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង្កើតសរុប គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្តល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវអត្ថប្រយោជន៍លើការសន្សំដែលបានទូទាត់រួច (បើមាន) និង/ឬ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។

ករណីមិនធានាចំពោះករណីមរណភាពមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Non-Accidental Death)



- (ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទផ្តល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
- (ខ) ការប្រព្រឹត្តិ ឬប៉ុនប៉ងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណៈសម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង)។

ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Non-Accidental Total and Permanent Disability)

- (ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ខ) ការប្រព្រឹត្តិ ឬប៉ុនប៉ងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណៈសម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
- (គ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬ សារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិតដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ
- (ឃ) សង្គ្រាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី។

ករណីមិនធានាចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Accidental Death or Total and Permanent Disability)

- (ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ខ) ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (គ) ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ

- (ឃ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណៈសម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
- (ង) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬ សារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិតដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ
- (ច) សង្គ្រាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
- (ឆ) ការគ្រឿងប្រឆាំងនឹងការចាប់ខ្លួនពីមន្ត្រី ឬអ្នកអនុវត្តច្បាប់ ឬ
- (ជ) ភាពចុះខ្សោយនៃរាងកាយ ឬផ្លូវចិត្ត ឬរោគា ឬជំងឺប្រភេទណាមួយ ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការរងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ
- (ឈ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
- (ញ) ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត bungee jumping ។

5. រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)

សំដៅដល់អំឡុងពេលម្ភៃមួយ (21) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង។ ក្នុងអំឡុងនៃរយៈពេលពិចារណាលើកចុងក្រោយនេះ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចបោះបង់ ឬបញ្ចប់បណ្ណសន្យារ៉ាប់រងនេះបាន តាមរយៈការដាក់សំណើជា លាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រង (ចំពោះបណ្ណសន្យារ៉ាប់រងទម្រង់អេឡិចត្រូនិច ម្ចាស់បណ្ណសន្យារ៉ាប់រងតម្រូវឱ្យភ្ជាប់នូវវិញ្ញាបនបត្រធានារ៉ាប់រងតែប៉ុណ្ណោះ)។ បន្ទាប់ពីបានទទួលឯកសារគ្រប់តាមការតម្រូវក្រុមហ៊ុននឹងធ្វើការបញ្ចប់បណ្ណសន្យារ៉ាប់រងហើយបង្វិលទៅឱ្យម្ចាស់ បណ្ណសន្យារ៉ាប់រងវិញនូវ៖

- (ក) បុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប ដក
- (ខ) ចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន) ដក
- (គ) បំណុលណាមួយដែលមិនទាន់បានទូទាត់មកកាន់ក្រុមហ៊ុន (បើមាន)។

6. ការផ្សះផ្សារវិវាទ (Dispute Mediation)

- **នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)**

រាល់បណ្តឹងដែលក្រុមហ៊ុនបានទទួល នឹងត្រូវដោះស្រាយ ឬ ផ្តល់ការបំភ្លឺជូនអ្នកដាក់ពាក្យបណ្តឹង ក្នុងរយៈពេលយ៉ាងយូរ ប្រាំ (5) នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យបណ្តឹង ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដាររបស់ក្រុមហ៊ុន។

- **នីតិវិធីនៃការផ្សះផ្សារវិវាទ (Dispute Resolutions)**

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយ នៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សារវិវាទ មុននឹងប្តឹងទៅថវិកាមជ្ឈត្តកម្ម ឬ តុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

7. លក្ខខណ្ឌមិនអាចតវ៉ាបាន (Incontestability)

ក្រុមហ៊ុនអាចលុបចោល ឬចាត់ទុកបណ្តាសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្តាសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែង មិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែល អាចប៉ះពាល់ដល់ការវាយតម្លៃធានារ៉ាប់រងរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (2) ឆ្នាំ ដោយគិតចាប់ពីកាល បរិច្ឆេទបណ្តាសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្តល់ជូនបណ្តាសន្យារ៉ាប់រង ឬកាលបរិច្ឆេទ ផ្តល់សុពលភាពបណ្តាសន្យារ៉ាប់រងជាថ្មីឡើងវិញ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខាន ក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទរក សុំតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃ ភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបានអនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទឡើយ។

8. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Policy Termination)

បណ្តាសន្យារ៉ាប់រងនេះ នឹងត្រូវបានបញ្ចប់សុពលភាពដោយស្វ័យប្រវត្តិ ដោយសារមូលហេតុណាមួយខាង ក្រោម (ណាមួយដែលកើតឡើងមុនគេ)៖

(ក) មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពី គ្រោះថ្នាក់ចៃដន្យ ឬមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ

(ខ) ម្ចាស់បណ្តាសន្យារ៉ាប់រង ស្នើសុំបញ្ចប់សុពលភាពបណ្តាសន្យារ៉ាប់រង

(គ) បណ្តាសន្យារ៉ាប់រងអស់សុពលភាពរយៈពេលពីរ (2) ឆ្នាំ ជាបន្តបន្ទាប់ (យោងទៅផ្នែកទី 5.3) ឬដល់ កាលបរិច្ឆេទដល់កាលកំណត់។

9. ដំណើរការនៃការទាមទារសំណង (How to claim)

តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ៖

- [File a claim | Insights | Life insurance](#) ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយឥតគិតថ្លៃ